



បែបបទស្នើសុំធានារ៉ាប់រងទោរកម្ម

លោកអ្នកត្រូវបង្ហាញនៅក្នុងបែបបទស្នើសុំធានារ៉ាប់រងនេះដោយភាពស្មោះត្រង់នូវព័ត៌មានពិតប្រាកដដែលលោកអ្នកដឹង ឬគួរតែដឹង បើមិនដូច្នោះទេកិច្ចសន្យាធានារ៉ាប់រងដែលបានចេញ អាចចាត់ទុកជាមោឃៈ។

លេខគណនីភ្នាក់ងារ:

លេខកិច្ចសន្យាធានារ៉ាប់រង:

ព័ត៌មានលម្អិតរបស់អ្នកស្នើសុំធានារ៉ាប់រង

- ១. ឈ្មោះអ្នកស្នើសុំ (ម្ចាស់កម្មសិទ្ធិ) :
- ២. ភេទ : ប្រុស ស្រី
- ៣. ថ្ងៃ ខែ ឆ្នាំកំណើត :
- ៤. មុខងារ/ ប្រភេទអាជីវកម្ម :
- ៥. អាសយដ្ឋានទំនាក់ទំនង :
- ៦. សញ្ជាតិ :
- ៧. លេខលិខិតឆ្លងដែន :
- ៨. លេខប័ណ្ណសំគាល់ខ្លួន/លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
 (ប័ណ្ណសំគាល់ខ្លួន/ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មបានបញ្ជាក់ដោយ ហត្ថលេខា និងឈ្មោះភ្នាក់ងារ/ បុគ្គលិក)
- ៩. ឈ្មោះនិយោជក :
- ១០. លេខទូរស័ព្ទ :
- ១១. អ៊ីមែល :



រយៈពេលធានារ៉ាប់រង

ចាប់ពីថ្ងៃ	ដល់
ថ្ងៃ/ខែ/ឆ្នាំ	ថ្ងៃ/ខែ/ឆ្នាំ

ព័ត៌មានលម្អិតស្តីពីទ្រព្យសម្បត្តិដែលត្រូវដាក់ធានា

ពិពណ៌នា	តម្លៃពេញ (ដុល្លារអាមេរិក)	ចំនួនទឹកប្រាក់ដែលត្រូវ បានធានារ៉ាប់រង (ដុល្លារអាមេរិក)
១. សម្ភារៈការិយាល័យ និងគ្រឿងម៉ាស៊ីន		
២. គ្រឿងសង្ហារឹម ឧបករណ៍ និងសម្ភារៈដែលជាប់នឹងអគារ		
៣. គ្រឿងប្រដាប់ប្រដា គ្រឿងបរិក្ខារ និងគ្រឿងចក្រ		
៤. ស្តុកទំនិញដែលនៅក្រោមការគ្រប់គ្រង ឬការទទួលខុសត្រូវរួមមាន _____		
៥. ស្តុកទំនិញដែលជាកម្មសិទ្ធិរបស់អ្នកស្នើសុំរួមមាន _____		
៦. ផ្សេងៗទៀត :		
ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងសរុប		

ពិពណ៌នាពីទីតាំងដែលត្រូវធានា

១. អាសយដ្ឋានដែលត្រូវធានារ៉ាប់រង : _____
: _____

២. ប្រភេទនៃកន្លែងផ្ទុកទ្រព្យសម្បត្តិដែលធានា
 ហាង ការិយាល័យ រោងចក្រ ឃ្នាំង ផ្សេងៗទៀត _____



៣. តើសម្ភារៈអ្វីខ្លះដែលបានប្រើប្រាស់សម្រាប់សាងសង់អគារ?

(ក) ជញ្ជាំង : ឥដ្ឋ / ស៊ីម៉ង់ត៍ ឈើ / ក្តារបន្ទះ ផ្សេងៗទៀត _____

(ខ) ជាន់ : ស៊ីម៉ង់ត៍ ផ្សេងៗទៀត _____

(គ) ទ្វារ : លោហៈ / ឈើរឹង ឈើ / ក្តារបន្ទះ កញ្ចក់
 ផ្សេងៗទៀត _____

(ឃ) ដំបូល : ក្បឿង ហ្ស៊ីប្រូស៊ីម៉ង់ត៍ ស័ង្កសី
 ផ្សេងៗទៀត _____

៤. តើមានការការពារអ្វីខ្លះដែលបំពាក់ទៅលើ :

(ក) ទ្វារ : ប្រភេទសោ (សុវត្ថិភាព) ទ្វារមានសោខ្ពស់ ទ្វារសំណាញ់ដែក
 ទ្វារមានសោរឹម ទ្វារបន្ទះដែកអាណូយមីញ៉ូម ផ្សេងៗទៀត _____

(ខ) បង្អួច : បង្អួចសំណាញ់ដែក គ្មានការការពារ ផ្សេងៗទៀត _____

សម្រង់សំណួរទូទៅ

១. (ក) តើមានទ្វារអន្ទាក់ ឬកញ្ចក់ពន្លឺតាមដំបូល

នៅក្នុងបន្ទប់ក្រោមដីឬដំបូលដែរ ឬទេ? : បាទ ទេ

ប្រសិនបើមាន, តើពួកគេត្រូវបានការពារ
យ៉ាងដូចម្តេច? :

(ខ) តើលោកអ្នកជាអ្នកកាន់កាប់តែមួយគត់នៃ

ទីតាំងដាក់ធានា? : បាទ ទេ

ប្រសិនបើទេ, សូមផ្តល់ព័ត៌មានលម្អិតអំពី
អ្នកកាន់កាប់ដទៃទៀត :



(គ) លោកអ្នកបានកាន់កាប់ទឹកភ្នែងនេះរយៈ

ពេលប៉ុន្មាន? : _____ ខែ/ _____ ឆ្នាំ

២. តើលោកអ្នកបានរក្សាកំណត់ត្រាស្តុក (ចូល និងចេញ) និងកំណត់ត្រាលក់ដេរឬទេ?

: បាទ ទេ

ប្រសិនបើមាន, តើត្រូវបានធ្វើការកត់ត្រាញឹកញាប់ប៉ុណ្ណា?

: _____

៣. តើអ្នកធ្លាប់បានទទួលរងការបាត់បង់ដោយការ

លបចូល ឬលួចចូលនៅទីតាំងខាងលើ ឬ

បរិវេណផ្សេងទៀតដែរឬទេ?

: បាទ ទេ

ប្រសិនបើមាន សូមផ្តល់ព័ត៌មានលម្អិត និង

ឈ្មោះរបស់ក្រុមហ៊ុនធានារ៉ាប់រង និងការប្រុង

ប្រយ័ត្នដែលត្រូវបានធ្វើឡើងដើម្បីការពារការ

កើតឡើងវិញ។

: _____

៤. (ក) តើទីតាំងដែលត្រូវធានា ត្រូវទុកចោលឱ្យ

នៅទំនេរដែរឬទេ?

: បាទ ទេ

បើសិនបើមាន, សូមបញ្ជាក់ពីពេលវេលា

និងរយៈពេល។

: _____ ខែ/ _____ ឆ្នាំ

(ខ) តើនៅបរិវេណអាជីវកម្មត្រូវបានចាក់សុវត្ថិ

ភាព នៅពេលដែលមិនមានអ្នកនៅឬទេ?

: បាទ ទេ



(គ) តើទីតាំងដែលត្រូវធានាបានដំឡើងជាមួយ

ប្រព័ន្ធការពារចោរកម្មដែរ ឬទេ? : បាទ ទេ

ប្រសិនបើមាន, សូមបញ្ជាក់ពីប្រភេទ។ : _____

(ឃ) តើប្រព័ន្ធអាតសម្លេងបានភ្ជាប់ទៅប្រព័ន្ធ

ត្រួតពិនិត្យកណ្តាលណាមួយដែរ ឬទេ? : បាទ ទេ

(ង) តើប្រព័ន្ធអាតសម្លេងបំពាក់ដោយប្រព័ន្ធ

GSM ដែរ ឬទេ? : បាទ ទេ

(ច) តើមាននរណាម្នាក់ស្នាក់នៅក្នុងទីតាំងដាក់

ធានាដែរ ឬទេ? : បាទ ទេ

(ឆ) តើមានអ្នកឃ្នាំមើល ឬអ្នកយាមសន្តិសុខ

ដែរឬទេ? : បាទ ទេ

i. ចំនួនសន្តិសុខ : _____

ii. ចំនួនវេន : _____

iii. ម៉ោងធ្វើការ : ២៤ម៉ោង តែពេលយប់ តែចុងសប្តាហ៍

៥. តើធ្លាប់មានក្រុមហ៊ុនធានារ៉ាប់រងណាមួយធាន

ចំពោះការធានារ៉ាប់រងចោរកម្ម ក្នុងករណីដូច

ខាងក្រោម:

(ក) បដិសេធការស្នើសុំការធានារ៉ាប់រង និង/ឬ

លុបចោលកិច្ចសន្យារបស់លោកអ្នកដែរ

ឬទេ? : បាទ ទេ

(ខ) បដិសេធមិនបន្តធានារ៉ាប់រងរបស់លោក

អ្នក? : បាទ ទេ



(គ) តម្រូវឱ្យមានការតម្លើងបុព្វលាភធានា

រ៉ាប់រង ឬបានកំណត់លក្ខខណ្ឌពិសេស

ចំពោះការបន្តធានារ៉ាប់រង ? : បាទ ទេ

ប្រសិនបើចម្លើយ“មាន”ចំពោះលក្ខខណ្ឌខាង

លើ, សូមផ្តល់ព័ត៌មានលម្អិត។ : _____

ការអះអាងដោយអ្នកស្នើសុំ

យើងខ្ញុំសូមធានាអះអាងថាព័ត៌មានខាងលើពិតជាត្រឹមត្រូវ និងមិនមានការក្លែងបន្លំឡើយ ហើយយើងខ្ញុំមិនមានការលាក់បាំង ផ្តល់ព័ត៌មានមិនពិត ឬផ្តេងខុសពីការពិតឡើយ។

យើងខ្ញុំសូមបញ្ជាក់អះអាងថាព័ត៌មាន និងសេចក្តីប្រកាសដែលមានក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រងនឹងក្លាយជាធាតុសំខាន់ និងជាមូលដ្ឋាននៃកិច្ចសន្យារវាងយើងខ្ញុំ និងក្រុមហ៊ុន។

ថ្ងៃ: _____

ហត្ថលេខារបស់អ្នកស្នើសុំ: _____